



គម្រោង EASYCare

ទទួលបានទាំងការការពារអាយុជីវិត ជម្ងឺធ្ងន់ធ្ងរ និងការសន្សំ ក្នុងគម្រោងតែមួយ



ងាយ អ៊ុលី ឡាយហ្វី
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

គម្រោង EASYCare ផ្តល់ជូនអត្ថប្រយោជន៍ធំៗ សម្រាប់លោកអ្នក និងក្រុមគ្រួសារ



1 ការការពារហិរញ្ញវត្ថុដ៏រឹងមាំ

ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ធានារ៉ាប់រងរហូតដល់ ២៥,០០០ដុល្លារ (រាប់បញ្ចូលទាំងអត្ថប្រយោជន៍ការពារជំងឺធ្ងន់ធ្ងរ) ដូច្នេះអនាគតហិរញ្ញវត្ថុរបស់គ្រួសារអ្នកនឹងត្រូវបានការពារ មិនថាមានហេតុការណ៍មិនរំពឹងទុកណាមួយកើតឡើង។

2 សាច់ប្រាក់ត្រឡប់មកវិញលើសពី ១០០% នៃបុព្វលាភឆ្នាំទី១

នៅចុងបញ្ចប់នៃគម្រោងការពារ អ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញលើសពី ១០០% នៃបុព្វលាភឆ្នាំទី១។

3 បុព្វលាភធានារ៉ាប់រងរយៈពេល២ឆ្នាំ ការការពាររយៈពេល៦ឆ្នាំ

លោកអ្នកធ្វើការបង់បុព្វលាភធានារ៉ាប់រងតែ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនឹងទទួលបានការការពារសម្រាប់រយៈពេល៦ឆ្នាំ។

4 មិនតម្រូវឱ្យមានការពិនិត្យសុខភាព

លោកអ្នកចំណាយពេលវេលាតិចក្នុងការទិញ EASYCare ពីព្រោះមិនតម្រូវឱ្យមានការត្រួតពិនិត្យសុខភាពនោះទេ។ លោកអ្នកគ្រាន់តែតម្រូវឱ្យឆ្លើយសំណួរមួយចំនួនតែប៉ុណ្ណោះ។

- ✓ ផ្តល់ការធានារហូតដល់ ២៥,០០០ដុល្លារ (បូករួមជម្ងឺធ្ងន់ធ្ងរ និងប្រាក់សន្សំ)
- ✓ បុព្វលាភធានារ៉ាប់រងរយៈពេលខ្លី ទទួលបានការការពាររយៈពេលវែង
- ✓ មិនតម្រូវឱ្យមានការពិនិត្យសុខភាព

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោង EASYCare គឺធានាទៅលើអាយុជីវិតរបស់អ្នកត្រូវបានធានាពី មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងជម្ងឺធ្ងន់ធ្ងរ និងអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះគឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីហេតុការណ៍ទាំងអស់ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា) ជម្ងឺធ្ងន់ធ្ងរ និងទឹកប្រាក់សន្សំនៅថ្ងៃផុតកំណត់។


អំពីក្រុមហ៊ុន

ងាយ អ៊ុលី ឡាយហ្វី អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ងាយ អ៊ុលី ឡាយហ្វី ហ្វូលីដី គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ហ្វូលីដី មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ហ្វូលីដី មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្វីបើនេះយើងក៏ទទួលបានពានរង្វាន់២២នៃមន្ត្រីពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។ គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ១ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារចំនួន ៩១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង ១ពាន់២រយគ្រួសារ ក្នុងទំហំទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក
ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ១
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ



*អត្ថប្រយោជន៍ធានារ៉ាប់រង	
មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ មិនមែនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	១០០% (មួយរយភាគរយ) នៃទឹកប្រាក់ត្រូវបានធានា
មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	២០០% (ពីររយភាគរយ) នៃទឹកប្រាក់ត្រូវបានធានា
អត្ថប្រយោជន៍បន្ថែមសម្រាប់ជម្ងឺធ្ងន់ធ្ងរដូចជា (មហារីកដំណាក់កាលចុងក្រោយ ជំងឺគាំងបេះដូង និង ជម្ងឺជាច់សសៃឈាមខួរក្បាល)	៥០% (ហាសិបភាគរយ) នៃទឹកប្រាក់ត្រូវបានធានា
អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់(ក)	៦០% (ហុកសិបភាគរយ) នៃបុព្វលាតធានារ៉ាប់រងសរុប

(*)អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នឹងត្រូវទូទាត់នៅថ្ងៃបញ្ចប់រយៈពេលនៃបណ្ណសន្យារ៉ាប់រង ក្នុងករណីដែលមិនមានការទាមទារសំណងនៃអត្ថប្រយោជន៍មរណភាពនិងពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍។

លោកអ្នកអាចធ្វើការបង់បុព្វលាតតាមវិធីសាស្ត្រជាប្រចាំឆ្នាំ។

លោកអ្នកអាចធ្វើការបង់បុព្វលាតតាមវិធីសាស្ត្រដូចជា៖ មូលប្បទានបក្រ ឬ ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី អ៊ីនស្ក័រីនស៍ (ខេមបូឌា) ម.ក ឬ បញ្ចូបង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ចំណាំ៖ ប្រសិនបើបុព្វលាតធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាត
▶ រ៉ាប់រង នោះ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់នូវបុព្វលាតធានារ៉ាប់រងចុងក្រោយនោះ។
▶ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដោយ អ៊ុ លី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូររំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ ដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន៣០ថ្ងៃ ដោយគ្រាន់តែបង់បុព្វលាតឡើងវិញតែប៉ុណ្ណោះ។

អត្ថប្រយោជន៍ដែលលោកសំណាង និងក្រុមគ្រួសារទទួលបាន៖ ករណីទី១ ក្នុងករណីមានគ្រោះអកុសលកើតឡើង

ក្នុងឆ្នាំទី៣នៃបណ្ណសន្យារ៉ាប់រង លោកសំណាង បានកើត ជំងឺមហារីកដំណាក់កាលចុងក្រោយ ដូចនេះ លោកសំណាង ទទួលបានប្រាក់សំណង លើអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ ចំនួន១២៥០ដុល្លារអាមេរិក ដើម្បីជួយសម្រាលការចំណាយផ្សេងៗដែលកើតឡើង នៅពេលគ្រួសាររបស់លោកកំពុងជួបប្រទះការលំបាក។

ក្នុងឆ្នាំទី៥នៃបណ្ណសន្យារ៉ាប់រង លោកសំណាងបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យដូចនេះគ្រួសាររបស់លោកសំណាងទទួលបានប្រាក់សំណងលើអត្ថប្រយោជន៍ មរណភាពដោយសារគ្រោះថ្នាក់ចៃដន្យចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់រាល់ចំណាយផ្សេងៗ រួមទាំងការបង់ប្រាក់បំណុលបន្ទាប់ពីអវត្តមានរបស់លោក។

ករណីទី២ ក្នុងករណីមិនមានគ្រោះអកុសលកើតឡើង

លោកសំណាង បាននៅជាមួយក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី រហូតដល់កាលបរិច្ឆេទបញ្ចប់ និងមិនមានការទាមទារសំណង លើអត្ថប្រយោជន៍ទាំងអស់។ ដូចនេះលោកសំណាង ទទួលបានអត្ថប្រយោជន៍ការរស់រានមានជីវិត ចំនួន៣៦០ដុល្លារអាមេរិក ហើយលោកសំណាងអាចយកទឹកប្រាក់ទាំងនេះដើម្បីជាកាដូសម្រាប់កូនស្រីរបស់គាត់សម្រាប់ការបញ្ចប់ការសិក្សាទុតិយភូមិ ។

****សូមមើលបញ្ញត្តិបណ្ណសន្យារ៉ាប់រង ខ និងលក្ខខណ្ឌពេញលេញ***

ករណីមិនធានាចំបង

I. ករណីដែលមិនធានា ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍

ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងនេះឡើយប្រសិនបើ មរណភាពឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ក្នុងចំណោមហេតុករណ៍ដូចខាងក្រោម៖

ក. ធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើម មានសុពលភាពនៃការបន្តសុពលភាពឡើងវិញ ដោយមិនគិតអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រងដែលយកកាលបរិច្ឆេទចុងក្រោយគេ ឬ

ខ. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ

គ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ យ. ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត ឬ ង. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ឬ

ច. ពិការភាព ជំងឺ ឬ របួស ដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្ត សុពលភាពឡើងវិញ

ឆ. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬប្រតិបត្តិការ សង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករ ក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ ភោរកម្ម ឬ

ជ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអាវុធអាតូមិច នុយក្លេអ៊ែរ ឬអាវុធគីមី ឧបករណ៍ឬគ្រឿងផ្ទុះកែច្នៃ ឬ

ឈ. មរណភាព ឬការងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង ឬថ្នាំញៀន។

ញ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹក ពាក់ព័ន្ធនឹងការប្រើប្រាស់ ឧបករណ៍ដកដង្ហើម ឬការឡើងភ្នំ ឬការលោតជីត្រយោង ឬ

ដ. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែលមាន អាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរ។

II. ករណីដែលមិនធានា សម្រាប់អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

បន្ថែមលើចំណុច I ខាងលើ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្ណសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តីក្នុងករណី៖

ក. រាល់ការខាំ ចឹក ឬ ទិច ដោយសត្វគ្រប់ប្រភេទ រួមទាំង សត្វល្អិត មូសខាំ និង ដង្កូវ ឬ សត្វល្អិតរាតត្បាតក្នុងរាងកាយ ឬ

ខ. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបម្រើការជាទាហាន ប៉ូលីស ឬអ្នកស៊ីគ្រេចិត្តដែលចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម ឬ

គ. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងជាអ្នកបើកយន្តហោះ ឬធ្វើការជាអ្នកបម្រើការនៅក្នុងយានហោះហើរណាមួយ។

III. ករណីដែលមិនធានា ក្នុងករណីជំងឺធ្ងន់ធ្ងរ

ក. ជំងឺធ្ងន់ធ្ងរដែលត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងរយៈពេល ៩០ថ្ងៃដំបូងនៃកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើងវិញដោយរាប់បញ្ចូលរាល់ជំងឺធ្ងន់ធ្ងរដំបូងទាំងអស់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យដំបូងក្នុងអំឡុងពេលរង់ចាំ ហើយមានការវិវត្តទៅជាជំងឺធ្ងន់ធ្ងរបន្ទាប់ពីរយៈពេលរង់ចាំ ផុតកំណត់ ឬជំងឺធ្ងន់ធ្ងរដែលមានស្រាប់ដែលមានមុនកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការ ចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើងវិញ។

ខ. រោគសញ្ញាកង្វះភាពស៊ាំ (ជំងឺអេដស៍) ផលវិបាកដែលកើតឡើងដោយសារជំងឺអេដស៍ឬការឆ្លងមេរោគអេដស៍លើក លែងតែករណីនៃការឆ្លងមេរោគអេដស៍ នៅពេលបំពេញភារកិច្ចនៅកន្លែងធ្វើការជាបុគ្គលិកពេទ្យ ឬប៉ូលីស។

គ. ជំងឺធ្ងន់ធ្ងរដែលទទួលបានដោយសារផលប៉ះពាល់ពីវិទ្យុសកម្ម ឬការបង្ករោគដោយវិទ្យុសកម្មពីប្រភពណាមួយ។

ឃ.ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារដោយចេតនាឬដោយចៃដន្យពីភាគីណាមួយដោយប្រើអាវុធអាតូមិក ជីវសាស្ត្រ និង/ឬគីមី។

ង. ជំងឺធ្ងន់ធ្ងរ ដែលកើតមានឡើងខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង

គ្រឿងញៀន គ្រឿងញៀនខុសច្បាប់ សារធាតុពុល ឬសារធាតុគីមីពុល។

ច. ម្ចាស់បណ្ណធានារ៉ាប់រងទទួលមរណភាពក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដំបូងនៃការធ្វើរោគវិនិច្ឆ័យជំងឺធ្ងន់ធ្ងរ។

ឆ. ជំងឺពិកំណើត ឬពិការភាពពិកំណើត ឬ

ជ. ការប៉ុនប៉ងធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្ត ប្រក្រតី ឬមិនប្រក្រតីក៏ដោយ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង